

វីដេអូ និងព័ត៌មានសម្រាប់ទាក់ទងបេក្ខជនដែលមានការបញ្ជាក់

ចៅហ្វាយក្រុង

ឈ្មោះរបស់បេក្ខជន:
វីដេអូរបស់បេក្ខជន:
ប្រតិចារិកនៃវីដេអូ:
អាសយដ្ឋានផ្ញើសំបុត្រ:

Alex Gruenfelder Smith

ចាក់វីដេអូ
មើលប្រតិចារិក
1884 N. Alvarado St.
Los Angeles, CA 90026
(213) 394-6359

ទូរស័ព្ទពេលថ្ងៃ:
អាសយដ្ឋានទីស្នាក់ការធ្វើយុទ្ធនាការ:
លេខទូរស័ព្ទរបស់ទីស្នាក់ការធ្វើយុទ្ធនាការ:
អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:
អ្នកតំណាងបេក្ខជន:
លេខទូរស័ព្ទរបស់អ្នកតំណាង:

ដូចគ្នា
ដូចគ្នា
mayoralex.com
alex@mayoralex.com
Dan Mancini
(719) 359-0865

ឈ្មោះរបស់បេក្ខជន:
វីដេអូរបស់បេក្ខជន:
ប្រតិចារិកនៃវីដេអូ:
អាសយដ្ឋានផ្ញើសំបុត្រ:

Rick J. Caruso

គ្មានវីដេអូផ្តល់ជូន
គ្មានប្រតិចារិក
101 The Grove Dr.
Los Angeles, CA 90036
(213) 674-1454

ទូរស័ព្ទពេលថ្ងៃ:
អាសយដ្ឋានទីស្នាក់ការធ្វើយុទ្ធនាការ:
លេខទូរស័ព្ទរបស់ទីស្នាក់ការធ្វើយុទ្ធនាការ:
អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:
អ្នកតំណាងបេក្ខជន:
លេខទូរស័ព្ទរបស់អ្នកតំណាង:

ដូចគ្នា
ដូចគ្នា
carusocan.com
info@carusocan.com
Lex Olbrei
(213) 674-1454

ការបោះឆ្នោតសម្រាប់ក្រុង LOS ANGELES

KHM

ការតែងតាំងការបោះឆ្នោតបឋម

ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ 2022

ឈ្មោះរបស់បេក្ខជន:
វីដេអូរបស់បេក្ខជន:
ប្រតិចារិកនៃវីដេអូ:
អាសយដ្ឋានផ្ញើសំបុត្រ:

Mike Feuer
គ្មានវីដេអូផ្តល់ជូន
គ្មានប្រតិចារិក
16633 Ventura Blvd., #1008
Encino, CA 91436
(213) 373-4904
ដូចគ្នា
ដូចគ្នា

mikeforla.com
info@mikeforla.com

Claire Feinberg
(213) 373-4904

ទូរស័ព្ទពេលថ្ងៃ:
អាសយដ្ឋានទីស្នាក់ការធ្វើយុទ្ធនាការ:
លេខទូរស័ព្ទរបស់ទីស្នាក់ការធ្វើយុទ្ធនាការ:
អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:
អ្នកតំណាងបេក្ខជន:
លេខទូរស័ព្ទរបស់អ្នកតំណាង:

ឈ្មោះរបស់បេក្ខជន:
វីដេអូរបស់បេក្ខជន:
ប្រតិចារិកនៃវីដេអូ:
អាសយដ្ឋានផ្ញើសំបុត្រ:

Craig E. Greiwe
គ្មានវីដេអូផ្តល់ជូន
គ្មានប្រតិចារិក
728 W. Edna Pl.
Covina, CA 91722
(424) 256-6907
ដូចគ្នា

(626) 915-7635
craigformayor.com
contact@craigformayor.com

ទូរស័ព្ទពេលថ្ងៃ:
អាសយដ្ឋានទីស្នាក់ការធ្វើយុទ្ធនាការ:
លេខទូរស័ព្ទរបស់ទីស្នាក់ការធ្វើយុទ្ធនាការ:
អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:

ឈ្មោះរបស់បេក្ខជន:
វីដេអូរបស់បេក្ខជន:
ប្រតិចារិកនៃវីដេអូ:
អាសយដ្ឋានផ្ញើសំបុត្រ:

Andrew Kim
ចាក់វីដេអូ
មើលប្រតិចារិក
3470 Wilshire Blvd., #885
Los Angeles, CA 90010
(213) 703-9192

ទូរស័ព្ទពេលថ្ងៃ:

ឈ្មោះរបស់បេក្ខជន:
វីដេអូរបស់បេក្ខជន:
ប្រតិចារិកនៃវីដេអូ:
អាសយដ្ឋានផ្ញើសំបុត្រ:

Joe Buscaino
គ្មានវីដេអូផ្តល់ជូន
គ្មានប្រតិចារិក
125 W. 4th St., #313
Los Angeles, CA 90013
(213) 761-7272
ដូចគ្នា

joebuscaino.com
Info@joebuscaino.com

ទូរស័ព្ទពេលថ្ងៃ:
លេខទូរស័ព្ទរបស់ទីស្នាក់ការធ្វើយុទ្ធនាការ:
អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:
អ្នកតំណាងបេក្ខជន:
លេខទូរស័ព្ទរបស់អ្នកតំណាង:

Gaby Medina
(310) 987-8411

ការបោះឆ្នោតសម្រាប់ក្រុង LOS ANGELES

KHM

ការតែងតាំងការបោះឆ្នោតបឋម

ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ 2022

ឈ្មោះរបស់បេក្ខជន៖
វីដេអូរបស់បេក្ខជន៖
ប្រតិចារិកនៃវីដេអូ៖

Karen Ruth Bass
គ្មានវីដេអូផ្តល់ជូន
គ្មានប្រតិចារិក

ឈ្មោះរបស់បេក្ខជន៖
វីដេអូរបស់បេក្ខជន៖
ប្រតិចារិកនៃវីដេអូ៖

Kevin De León
គ្មានវីដេអូផ្តល់ជូន
គ្មានប្រតិចារិក

ឈ្មោះរបស់បេក្ខជន៖
វីដេអូរបស់បេក្ខជន៖
ប្រតិចារិកនៃវីដេអូ៖

Ramit Varma
គ្មានវីដេអូផ្តល់ជូន
គ្មានប្រតិចារិក

ឈ្មោះរបស់បេក្ខជន៖
វីដេអូរបស់បេក្ខជន៖
ប្រតិចារិកនៃវីដេអូ៖
អាសយដ្ឋានផ្ញើសំបុត្រ៖

Gina Viola
ចាក់វីដេអូ
មើលប្រតិចារិក
2105 Broadview Ter.
Los Angeles, CA 90068
(323) 855-7964
Nicole Donanian-Blandón
(213) 422-3551

ទូរស័ព្ទពេលថ្ងៃ៖
អ្នកតំណាងបេក្ខជន៖
លេខទូរស័ព្ទរបស់អ្នកតំណាង៖

ឈ្មោះរបស់បេក្ខជន៖
វីដេអូរបស់បេក្ខជន៖
ប្រតិចារិកនៃវីដេអូ៖
អាសយដ្ឋានគេហទំព័រ៖

Mel Wilson
ចាក់វីដេអូ
មើលប្រតិចារិក
mel4mayor.com

ឈ្មោះរបស់បេក្ខជន៖
វីដេអូរបស់បេក្ខជន៖
ប្រតិចារិកនៃវីដេអូ៖
អាសយដ្ឋានផ្ញើសំបុត្រ៖

John “JSamuel” Jackson
គ្មានវីដេអូផ្តល់ជូន
គ្មានប្រតិចារិក
3870 Crenshaw Blvd., #204
Los Angeles, CA 90008
(323) 799-5071

ទូរស័ព្ទពេលថ្ងៃ៖

ការបោះឆ្នោតសម្រាប់ក្រុង LOS ANGELES

KHM

ការតែងតាំងការបោះឆ្នោតបឋម

ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ 2022

មេធាវីក្រុង

ឈ្មោះរបស់បេក្ខជន:
វិទេអូរបស់បេក្ខជន:
ប្រតិចារិកនៃវិទេអូ:
អាសយដ្ឋានផ្ញើសំបុត្រ:

Sherri Onica Valle Cole
ចាក់វិទេអូ
មើលប្រតិចារិក
725 S. Bixel St., #457B
Los Angeles, CA 90017
(626) 319-9494
ដូចគ្នា
onica4lacityattorney.com
onica4lacityattorney@gmail.com
Gerson A. Perryman-Liahut
(323) 532-3916

ទូរស័ព្ទពេលថ្ងៃ:
លេខទូរស័ព្ទរបស់ទីស្នាក់ការឆ្នើយុទ្ធនាការ:
អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:
អ្នកតំណាងបេក្ខជន:
លេខទូរស័ព្ទរបស់អ្នកតំណាង:

ឈ្មោះរបស់បេក្ខជន:
វិទេអូរបស់បេក្ខជន:
ប្រតិចារិកនៃវិទេអូ:
អាសយដ្ឋានផ្ញើសំបុត្រ:

Hydee Feldstein Soto
ចាក់វិទេអូ
មើលប្រតិចារិក
P.O. Box 351207
Los Angeles, CA 90035
(310) 709-5504
15760 Ventura Blvd., #700
Encino, CA 91436
(818) 995-9442
hydeeforcacityattorney.com
hydeefeldsteinsoto@gmail.com

ទូរស័ព្ទពេលថ្ងៃ:
អាសយដ្ឋានទីស្នាក់ការឆ្នើយុទ្ធនាការ:
លេខទូរស័ព្ទរបស់ទីស្នាក់ការឆ្នើយុទ្ធនាការ:
អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:

ឈ្មោះរបស់បេក្ខជន:
វិទេអូរបស់បេក្ខជន:
ប្រតិចារិកនៃវិទេអូ:

Faisal M. Gill
ចាក់វិទេអូ
មើលប្រតិចារិក

ការបោះឆ្នោតសម្រាប់ក្រុង LOS ANGELES

KHM

ការតែងតាំងការបោះឆ្នោតបឋម

ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ 2022

ឈ្មោះរបស់បេក្ខជន៖
វិទេអូរបស់បេក្ខជន៖
ប្រតិចារិកនៃវិទេអូ៖
អាសយដ្ឋានធ្វើសំបុត្រ៖

Teddy Kapur
គ្មានវិទេអូផ្តល់ជូន
គ្មានប្រតិចារិក
141 S. Arden Blvd.
Los Angeles, CA 90004
(323) 767-3460
16633 Ventura Blvd., #1008
Encino, CA 91436
(323) 300-4838
teddykapur.com
teddy@teddykapur.com
Joshua Kilroy
(323) 917-0573

ទូរស័ព្ទពេលថ្ងៃ៖
អាសយដ្ឋានទីស្នាក់ការធ្វើយុទ្ធនាការ៖

លេខទូរស័ព្ទរបស់ទីស្នាក់ការធ្វើយុទ្ធនាការ៖
អាសយដ្ឋានគេហទំព័រ៖
អាសយដ្ឋានអ៊ីមែល៖
អ្នកតំណាងបេក្ខជន៖
លេខទូរស័ព្ទរបស់អ្នកតំណាង៖

ឈ្មោះរបស់បេក្ខជន៖
វិទេអូរបស់បេក្ខជន៖
ប្រតិចារិកនៃវិទេអូ៖

Richard Kim
គ្មានវិទេអូផ្តល់ជូន
គ្មានប្រតិចារិក

ឈ្មោះរបស់បេក្ខជន៖
វិទេអូរបស់បេក្ខជន៖
ប្រតិចារិកនៃវិទេអូ៖
អាសយដ្ឋានធ្វើសំបុត្រ៖

Kevin James
ចាក់វិទេអូ
មើលប្រតិចារិក
2049 Century Park East, #2400
Los Angeles, CA 90067
(213) 793-8846
249 E. Ocean Blvd., #670
Long Beach, CA 90802
ដូចគ្នា

ទូរស័ព្ទពេលថ្ងៃ៖
អាសយដ្ឋានទីស្នាក់ការធ្វើយុទ្ធនាការ៖

លេខទូរស័ព្ទរបស់ទីស្នាក់ការធ្វើយុទ្ធនាការ៖
អាសយដ្ឋានគេហទំព័រ៖
អាសយដ្ឋានអ៊ីមែល៖

kevinjamesforcityattorney.com
kevinjamesforCA@gmail.com

ឈ្មោះរបស់បេក្ខជន៖
វិទេអូរបស់បេក្ខជន៖
ប្រតិចារិកនៃវិទេអូ៖
អាសយដ្ឋានគេហទំព័រ៖
អាសយដ្ឋានអ៊ីមែល៖

Marina Torres
ចាក់វិទេអូ
មើលប្រតិចារិក
marinatorres.com
team@marinatorres.com

អ្នកគ្រប់គ្រងកិច្ចការហិរញ្ញវត្ថុរបស់ក្រុង

ឈ្មោះរបស់បេក្ខជន:
វិទ្យាស្ថានរបស់បេក្ខជន:
ប្រតិចារិកនៃវិទ្យាស្ថាន:
អាសយដ្ឋានផ្ញើសំបុត្រ:

Stephanie Clements
ចាក់វីដេអូ
មើលប្រតិចារិក
P.O. Box 661868
3826 Grandview Blvd.
Los Angeles, CA 90066
(310) 463-0410
(310) 592-7689
clements4controller.com
info@clements4controller.com
Stacy Allegro
(415) 264-2157

ទូរស័ព្ទពេលថ្ងៃ:
លេខទូរស័ព្ទរបស់ទីស្នាក់ការធើយុទ្ធនាការ:
អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:
អ្នកតំណាងបេក្ខជន:
លេខទូរស័ព្ទរបស់អ្នកតំណាង:

Reid Lidow
ចាក់វីដេអូ
មើលប្រតិចារិក
16350 Ventura Blvd., Suite D #184
Encino, CA 91436
(562) 983-0815
ដូចគ្នា
ដូចគ្នា
reidforla.com
contact@reidlidowforcontroller.com

ឈ្មោះរបស់បេក្ខជន:
វិទ្យាស្ថានរបស់បេក្ខជន:
ប្រតិចារិកនៃវិទ្យាស្ថាន:
អាសយដ្ឋានផ្ញើសំបុត្រ:

ទូរស័ព្ទពេលថ្ងៃ:
អាសយដ្ឋានទីស្នាក់ការធើយុទ្ធនាការ:
លេខទូរស័ព្ទរបស់ទីស្នាក់ការធើយុទ្ធនាការ:
អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:

Paul Koretz
ចាក់វីដេអូ
មើលប្រតិចារិក
419 N. Larchmont Blvd., #3
Los Angeles, CA 90004
(213) 448-6646
ដូចគ្នា
koretzforla.com
koretzforla@gmail.com
Parke Skelton
(323) 253-9162

ឈ្មោះរបស់បេក្ខជន:
វិទ្យាស្ថានរបស់បេក្ខជន:
ប្រតិចារិកនៃវិទ្យាស្ថាន:
អាសយដ្ឋានផ្ញើសំបុត្រ:

ទូរស័ព្ទពេលថ្ងៃ:
លេខទូរស័ព្ទរបស់ទីស្នាក់ការធើយុទ្ធនាការ:
អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:
អ្នកតំណាងបេក្ខជន:
លេខទូរស័ព្ទរបស់អ្នកតំណាង:

ការបោះឆ្នោតសម្រាប់ក្រុង LOS ANGELES

KHM

ការតែងតាំងការបោះឆ្នោតបឋម

ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ 2022

ឈ្មោះរបស់បេក្ខជន:
វីដេអូរបស់បេក្ខជន:
ប្រតិចារិកនៃវីដេអូ:
អាសយដ្ឋានផ្ញើសំបុត្រ:

David T. Vahedi
គ្មានវីដេអូផ្តល់ជូន
គ្មានប្រតិចារិក
3120 Kelton Ave.
Los Angeles, CA 90034
(310) 927-2920
vahediforcontroller.com
david@vahediforcontroller.com
Dan Raskov
(310) 367-3755

ទូរស័ព្ទពេលថ្ងៃ:
អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:
អ្នកតំណាងបេក្ខជន:
លេខទូរស័ព្ទរបស់អ្នកតំណាង:

ឈ្មោះរបស់បេក្ខជន:
វីដេអូរបស់បេក្ខជន:
ប្រតិចារិកនៃវីដេអូ:
អាសយដ្ឋានផ្ញើសំបុត្រ:

J. Carolan O'Gabhann
ចាក់វីដេអូ
មើលប្រតិចារិក
P.O. Box 32178
Los Angeles, CA 90032-0178
(323) 222-2020
(323) 219-1489

ទូរស័ព្ទពេលថ្ងៃ:

ដូចគ្នា
(323) 222-2020
electo'gabhannlacitycontroller.com
jcog2020@gmail.com
Ms. Maggie Cvek
(714) 289-1125

អាសយដ្ឋានទីស្នាក់ការឆ្នើយុទ្ធនាការ:
លេខទូរស័ព្ទរបស់ទីស្នាក់ការឆ្នើយុទ្ធនាការ:
អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:
អ្នកតំណាងបេក្ខជន:
លេខទូរស័ព្ទរបស់អ្នកតំណាង:

ឈ្មោះរបស់បេក្ខជន:
វីដេអូរបស់បេក្ខជន:
ប្រតិចារិកនៃវីដេអូ:
អាសយដ្ឋានផ្ញើសំបុត្រ:

Rob Wilcox
គ្មានវីដេអូផ្តល់ជូន
គ្មានប្រតិចារិក
427 W. 5th St., #1001
Los Angeles, CA 90013
(916) 396-0400
10586 W. Pico Blvd., #355
Los Angeles, CA 90064

ទូរស័ព្ទពេលថ្ងៃ:
អាសយដ្ឋានទីស្នាក់ការឆ្នើយុទ្ធនាការ:

ដូចគ្នា
robforcontroller.com
rob@robforcontroller.com
Pat Kelly
(310) 890-3131

លេខទូរស័ព្ទរបស់ទីស្នាក់ការឆ្នើយុទ្ធនាការ:
អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:
អ្នកតំណាងបេក្ខជន:
លេខទូរស័ព្ទរបស់អ្នកតំណាង:

ការបោះឆ្នោតសម្រាប់ក្រុង LOS ANGELES

KHM

ការតែងតាំងការបោះឆ្នោតបឋម

ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ 2022

**ឈ្មោះរបស់បេក្ខជន៖
វីដេអូរបស់បេក្ខជន៖
ប្រតិចារិកនៃវីដេអូ៖
អាសយដ្ឋានធ្វើសំបុត្រ៖**

Kenneth Mejia
គ្មានវីដេអូផ្តល់ជូន
គ្មានប្រតិចារិក
1001 Wilshire Blvd., #102
Los Angeles, CA 90017
(818) 800-7231
ដូចគ្នា
ដូចគ្នា
mejiaforcontroller.com
kmejia@mejiaforcontroller.com
Jane Nguyen
(630) 835-5601

**ទូរស័ព្ទពេលថ្ងៃ៖
អាសយដ្ឋានទីស្នាក់ការធ្វើយុទ្ធនាការ៖
លេខទូរស័ព្ទរបស់ទីស្នាក់ការធ្វើយុទ្ធនាការ៖
អាសយដ្ឋានគេហទំព័រ៖
អាសយដ្ឋានអ៊ីមែល៖
អ្នកតំណាងបេក្ខជន៖
លេខទូរស័ព្ទរបស់អ្នកតំណាង៖**

ការបោះឆ្នោតសម្រាប់ក្រុង LOS ANGELES

KHM

ការតែងតាំងការបោះឆ្នោតបឋម

ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ 2022

សមាជិកនៃក្រុមប្រឹក្សា, មណ្ឌលលេខ ១

ឈ្មោះរបស់បេក្ខជន:
វិទេអូរបស់បេក្ខជន:
ប្រតិចារិកនៃវិទេអូ:
អាសយដ្ឋានផ្ញើសំបុត្រ:

Eunisses Hernandez
គ្មានវិទេអូផ្តល់ជូន
គ្មានប្រតិចារិក
16633 Ventura Blvd., #1008
Los Angeles, CA 94136
(312) 623-9402
ដូចគ្នា
eunisses.com
eunisses@eunissesforthepeople.org
Meghan Choi
(312) 623-9402

ទូរស័ព្ទពេលថ្ងៃ:
លេខទូរស័ព្ទរបស់ទីស្នាក់ការឆ្នើយុទ្ធនាការ:
អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:
អ្នកតំណាងបេក្ខជន:
លេខទូរស័ព្ទរបស់អ្នកតំណាង:

ឈ្មោះរបស់បេក្ខជន:
វិទេអូរបស់បេក្ខជន:
ប្រតិចារិកនៃវិទេអូ:
អាសយដ្ឋានផ្ញើសំបុត្រ:

Gilbert "Gil" Cedillo
ចាក់វិទេអូ
មើលប្រតិចារិក
200 N. Spring St., Rm. 460
Los Angeles, CA 90012
(213) 473-7001
1043 Venice Blvd.
Los Angeles, CA 90015
(323) 490-8164
cedillo4council.com
info@cedillo4council.com
Robert Urteaga
(323) 490-8164

ទូរស័ព្ទពេលថ្ងៃ:
អាសយដ្ឋានទីស្នាក់ការឆ្នើយុទ្ធនាការ:
លេខទូរស័ព្ទរបស់ទីស្នាក់ការឆ្នើយុទ្ធនាការ:
អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:
អ្នកតំណាងបេក្ខជន:
លេខទូរស័ព្ទរបស់អ្នកតំណាង:

ការបោះឆ្នោតសម្រាប់ក្រុង LOS ANGELES

KHM

ការតែងតាំងការបោះឆ្នោតបឋម

ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ 2022

សមាជិកនៃក្រុមប្រឹក្សា, មណ្ឌលលេខ ៣

ឈ្មោះរបស់បេក្ខជន:
វិទេអូរបស់បេក្ខជន:
ប្រតិចារិកនៃវិទេអូ:
អាសយដ្ឋានផ្ញើសំបុត្រ:

Scott Silverstein
ចាក់វិទេអូ
មើលប្រតិចារិក
6016 Fallbrook Ave., Ste. 101
Woodland Hills, CA 91367
(747) 377-2408
ដូចគ្នា
ដូចគ្នា
electscottsilverstein.com
info@electscottsilverstein.com
Aaron Williams
(747) 377-2408

ទូរស័ព្ទពេលថ្ងៃ:
អាសយដ្ឋានទីស្នាក់ការធ្វើយុទ្ធនាការ:
លេខទូរស័ព្ទរបស់ទីស្នាក់ការធ្វើយុទ្ធនាការ:
អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:
អ្នកតំណាងបេក្ខជន:
លេខទូរស័ព្ទរបស់អ្នកតំណាង:

ឈ្មោះរបស់បេក្ខជន:
វិទេអូរបស់បេក្ខជន:
ប្រតិចារិកនៃវិទេអូ:
អាសយដ្ឋានផ្ញើសំបុត្រ:

Bob Blumenfield
គ្មានវិទេអូផ្តល់ជូន
គ្មានប្រតិចារិក
419 N. Larchmont Blvd., #37
Los Angeles, CA 90004
(213) 473-7003
ដូចគ្នា
(818) 514-5868
bobblumenfield.com
blumenfieldforla@gmail.com
Steve Barkan/Kim Ennis
(213) 453-5388

ទូរស័ព្ទពេលថ្ងៃ:
អាសយដ្ឋានទីស្នាក់ការធ្វើយុទ្ធនាការ:
លេខទូរស័ព្ទរបស់ទីស្នាក់ការធ្វើយុទ្ធនាការ:
អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:
អ្នកតំណាងបេក្ខជន:
លេខទូរស័ព្ទរបស់អ្នកតំណាង:

សមាជិកនៃក្រុមប្រឹក្សា, មណ្ឌលលេខ ៥

ឈ្មោះរបស់បេក្ខជន:
វិទេអូរបស់បេក្ខជន:
ប្រតិចារិកនៃវិទេអូ:
អាសយដ្ឋានផ្ញើសំបុត្រ:

ទូរស័ព្ទពេលថ្ងៃ:
អាសយដ្ឋានទីស្នាក់ការធ្វើយុទ្ធនាការ:
លេខទូរស័ព្ទរបស់ទីស្នាក់ការធ្វើយុទ្ធនាការ:
អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:
អ្នកតំណាងបេក្ខជន:
លេខទូរស័ព្ទរបស់អ្នកតំណាង:

ឈ្មោះរបស់បេក្ខជន:
វិទេអូរបស់បេក្ខជន:
ប្រតិចារិកនៃវិទេអូ:
អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:

ឈ្មោះរបស់បេក្ខជន:
វិទេអូរបស់បេក្ខជន:
ប្រតិចារិកនៃវិទេអូ:
ទូរស័ព្ទពេលថ្ងៃ:
លេខទូរសារទីស្នាក់ការធ្វើយុទ្ធនាការ:
អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:

ឈ្មោះរបស់បេក្ខជន:
វិទេអូរបស់បេក្ខជន:
ប្រតិចារិកនៃវិទេអូ:
អាសយដ្ឋានផ្ញើសំបុត្រ:

ទូរស័ព្ទពេលថ្ងៃ:
លេខទូរស័ព្ទរបស់ទីស្នាក់ការធ្វើយុទ្ធនាការ:
អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:
អ្នកតំណាងបេក្ខជន:
លេខទូរស័ព្ទរបស់អ្នកតំណាង:

Jimmy Biblarz
ចាក់វិទេអូ
មើលប្រតិចារិក
101 S. Sweetzer Ave., #203
Los Angeles, CA 90048
(310) 200-4056
ដូចគ្នា
(256) 499-5682
jimmybiblarz.com
jimmy@jimmybiblarz.com
Nick Wyville
(256) 499-5682

Scott Epstein
គ្មានវិទេអូផ្តល់ជូន
គ្មានប្រតិចារិក
scottforla.com
scott@scottforla.com

Katy Young Yaroslavsky
គ្មានវិទេអូផ្តល់ជូន
គ្មានប្រតិចារិក
(310) 896-5455
ដូចគ្នា
katyforla.com
info@katyforla.com

Sam Yebri
ចាក់វិទេអូ
មើលប្រតិចារិក
10365 Holman Ave.
Los Angeles, CA 90024
(818) 600-1836
ដូចគ្នា
samforla.com
info@samforla.com
Rachel Niederhoffer
(818) 600-1836

ការបោះឆ្នោតសម្រាប់ក្រុង LOS ANGELES

KHM

ការតែងតាំងការបោះឆ្នោតបឋម

ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ 2022

សមាជិកនៃក្រុមប្រឹក្សា, មណ្ឌលលេខ ៧

ឈ្មោះរបស់បេក្ខជន:
វិទេអូរបស់បេក្ខជន:
ប្រតិចារិកនៃវិទេអូ:
អាសយដ្ឋានផ្ញើសំបុត្រ:

Monica Rodriguez
គ្មានវិទេអូផ្តល់ជូន
គ្មានប្រតិចារិក
P.O. Box 331016
Pacoima, CA 91331-1016
monicaforcitycouncil.com
mrod4cd7@gmail.com

អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:

ឈ្មោះរបស់បេក្ខជន:
វិទេអូរបស់បេក្ខជន:
ប្រតិចារិកនៃវិទេអូ:
អាសយដ្ឋានផ្ញើសំបុត្រ:

Elisa Avalos
គ្មានវិទេអូផ្តល់ជូន
គ្មានប្រតិចារិក
13302 Judd St.
Pacoima, CA 91331
(818) 442-2203
16633 Ventura Blvd., #1008
Encino, CA 91436
(818) 693-2763
elisaavaloscd7.com
elisaavaloscd7@gmail.com
Mark Dutton
(818) 693-2763

ទូរស័ព្ទពេលថ្ងៃ:
អាសយដ្ឋានទីស្នាក់ការធ្វើយុទ្ធនាការ:

លេខទូរស័ព្ទរបស់ទីស្នាក់ការធ្វើយុទ្ធនាការ:
អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:
អ្នកតំណាងបេក្ខជន:
លេខទូរស័ព្ទរបស់អ្នកតំណាង:

ការបោះឆ្នោតសម្រាប់ក្រុង LOS ANGELES

KHM

ការតែងតាំងការបោះឆ្នោតបឋម

ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ 2022

សមាជិកនៃក្រុមប្រឹក្សា, មណ្ឌលលេខ ៩

ឈ្មោះរបស់បេក្ខជន:
វីដេអូរបស់បេក្ខជន:
ប្រតិចារិកនៃវីដេអូ:
អាសយដ្ឋានគេហទំព័រ:

Curren D. Price, Jr.
គ្មានវីដេអូផ្តល់ជូន
គ្មានប្រតិចារិក
currenpricejr.com

ឈ្មោះរបស់បេក្ខជន:
វីដេអូរបស់បេក្ខជន:
ប្រតិចារិកនៃវីដេអូ:
អាសយដ្ឋានធ្វើសំបុត្រ:

Dulce Vasquez
ចាក់វីដេអូ
មើលប្រតិចារិក
16633 Ventura Blvd., #1008
Encino, CA 91436
(213) 866-5130

ទូរស័ព្ទពេលថ្ងៃ:
អាសយដ្ឋានទីស្នាក់ការធ្វើយុទ្ធនាការ:
លេខទូរស័ព្ទរបស់ទីស្នាក់ការធ្វើយុទ្ធនាការ:
អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:
អ្នកតំណាងបេក្ខជន:
លេខទូរស័ព្ទរបស់អ្នកតំណាង:

ដូចគ្នា
ដូចគ្នា
dulcevasquez.com
contact@dulcevasquez.com
Danielle Guillen
(909) 499-7266

សមាជិកនៃក្រុមប្រឹក្សា, មណ្ឌលលេខ ១១

ឈ្មោះរបស់បេក្ខជន:
វីដេអូរបស់បេក្ខជន:
ប្រតិចារិកនៃវីដេអូ:
អាសយដ្ឋានផ្ញើសំបុត្រ:

Mat Smith
គ្មានវីដេអូផ្តល់ជូន
គ្មានប្រតិចារិក
7372 W. 83rd St.
Los Angeles, CA 90045
(310) 227-7338

ទូរស័ព្ទពេលថ្ងៃ:
អាសយដ្ឋានទីស្នាក់ការឆ្នើយុទ្ធនាការ:
លេខទូរស័ព្ទរបស់ទីស្នាក់ការឆ្នើយុទ្ធនាការ:
អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:
អ្នកតំណាងបេក្ខជន:
លេខទូរស័ព្ទរបស់អ្នកតំណាង:

ដូចគ្នា
ដូចគ្នា
matsmithcitycouncil.com
mats90045@gmail.com
Shemaine Smith
(424) 275-5217

ឈ្មោះរបស់បេក្ខជន:
វីដេអូរបស់បេក្ខជន:
ប្រតិចារិកនៃវីដេអូ:
អាសយដ្ឋានផ្ញើសំបុត្រ:

Traci Park
ចាក់វីដេអូ
មើលប្រតិចារិក
2554 Lincoln Blvd., #158
Venice, CA 90291
(562) 912-3483

ទូរស័ព្ទពេលថ្ងៃ:
អាសយដ្ឋានទីស្នាក់ការឆ្នើយុទ្ធនាការ:
លេខទូរស័ព្ទរបស់ទីស្នាក់ការឆ្នើយុទ្ធនាការ:
អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:
អ្នកតំណាងបេក្ខជន:
លេខទូរស័ព្ទរបស់អ្នកតំណាង:

ដូចគ្នា
ដូចគ្នា
tracipark.com
info@tracipark.com
Robb Korinke
(562) 912-3483

ឈ្មោះរបស់បេក្ខជន:
វីដេអូរបស់បេក្ខជន:
ប្រតិចារិកនៃវីដេអូ:
អាសយដ្ឋានផ្ញើសំបុត្រ:

Allison Holdorff Polhill
ចាក់វីដេអូ
មើលប្រតិចារិក
15332 Antioch St., #152
Pacific Palisades, CA 90272
(310) 804-8424

ទូរស័ព្ទពេលថ្ងៃ:
អាសយដ្ឋានទីស្នាក់ការឆ្នើយុទ្ធនាការ:
លេខទូរស័ព្ទរបស់ទីស្នាក់ការឆ្នើយុទ្ធនាការ:
អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:
អ្នកតំណាងបេក្ខជន:
លេខទូរស័ព្ទរបស់អ្នកតំណាង:

ដូចគ្នា
ដូចគ្នា
allisonforla.com
info@allisonforla.com
Emily Gold
(310) 200-0642

ការបោះឆ្នោតសម្រាប់ក្រុង LOS ANGELES

KHM

ការតែងតាំងការបោះឆ្នោតបឋម

ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ 2022

ឈ្មោះរបស់បេក្ខជន:
វីដេអូរបស់បេក្ខជន:
ប្រតិចារិកនៃវីដេអូ:
អាសយដ្ឋានទីស្នាក់ការធ្វើយុទ្ធនាការ:

Greg Good
គ្មានវីដេអូផ្តល់ជូន
គ្មានប្រតិចារិក
P.O. Box 452116
Los Angeles, CA 90045
good4cd11.com
good.for.cd11@gmail.com
Nadia Simon

អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:
អ្នកតំណាងបេក្ខជន:

ឈ្មោះរបស់បេក្ខជន:
វីដេអូរបស់បេក្ខជន:
ប្រតិចារិកនៃវីដេអូ:
អាសយដ្ឋានផ្ញើសំបុត្រ:

Midsanon "Soni" Lloyd
ចាក់វីដេអូ
មើលប្រតិចារិក
12708 Pacific Ave., #3
Los Angeles, CA 90066
(310) 467-7126
ដូចគ្នា
ដូចគ្នា

ទូរស័ព្ទពេលថ្ងៃ:
អាសយដ្ឋានទីស្នាក់ការធ្វើយុទ្ធនាការ:
លេខទូរស័ព្ទរបស់ទីស្នាក់ការធ្វើយុទ្ធនាការ:

ឈ្មោះរបស់បេក្ខជន:
វីដេអូរបស់បេក្ខជន:
ប្រតិចារិកនៃវីដេអូ:

Mike Newhouse
ចាក់វីដេអូ
មើលប្រតិចារិក

ឈ្មោះរបស់បេក្ខជន:
វីដេអូរបស់បេក្ខជន:
ប្រតិចារិកនៃវីដេអូ:

Erin Darling
គ្មានវីដេអូផ្តល់ជូន
គ្មានប្រតិចារិក

ឈ្មោះរបស់បេក្ខជន:
វីដេអូរបស់បេក្ខជន:
ប្រតិចារិកនៃវីដេអូ:
ទូរស័ព្ទពេលថ្ងៃ:
អាសយដ្ឋានទីស្នាក់ការធ្វើយុទ្ធនាការ:

Jim Murez
ចាក់វីដេអូ
មើលប្រតិចារិក
(310) 399-2490
10940 Wilshire Blvd., #2000
Los Angeles, CA 90035
ដូចគ្នា

លេខទូរស័ព្ទរបស់ទីស្នាក់ការធ្វើយុទ្ធនាការ:
អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:

murezforcitycouncil.com
jim@murezforcitycouncil.com

សមាជិកនៃក្រុមប្រឹក្សា, មណ្ឌលលេខ 13

ឈ្មោះរបស់បេក្ខជន:
វីដេអូរបស់បេក្ខជន:
ប្រតិចារិកនៃវីដេអូ:
អាសយដ្ឋានផ្ញើសំបុត្រ:

Hugo Soto-Martinez
គ្មានវីដេអូផ្តល់ជូន
គ្មានប្រតិចារិក
16633 Ventura Blvd., #1008
Encino, CA 91436
(323) 412-0448
ដូចគ្នា
ដូចគ្នា
hugo2022.com
contact@hugo2022.com

ទូរស័ព្ទពេលថ្ងៃ:
អាសយដ្ឋានទីស្នាក់ការធ្វើយុទ្ធនាការ:
លេខទូរស័ព្ទរបស់ទីស្នាក់ការធ្វើយុទ្ធនាការ:
អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:

Kate Pynoo
គ្មានវីដេអូផ្តល់ជូន
គ្មានប្រតិចារិក
P.O. Box 413
Los Angeles, CA 90028
(323) 522-4220
ដូចគ្នា
ដូចគ្នា
kateforcouncil.la
info@kateforcouncil.la

ឈ្មោះរបស់បេក្ខជន:
វីដេអូរបស់បេក្ខជន:
ប្រតិចារិកនៃវីដេអូ:
អាសយដ្ឋានផ្ញើសំបុត្រ:

ទូរស័ព្ទពេលថ្ងៃ:
អាសយដ្ឋានទីស្នាក់ការធ្វើយុទ្ធនាការ:
លេខទូរស័ព្ទរបស់ទីស្នាក់ការធ្វើយុទ្ធនាការ:
អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:

Albert Corado
គ្មានវីដេអូផ្តល់ជូន
គ្មានប្រតិចារិក
alforla.com
alforla2022@gmail.com

ឈ្មោះរបស់បេក្ខជន:
វីដេអូរបស់បេក្ខជន:
ប្រតិចារិកនៃវីដេអូ:
អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:

ឈ្មោះរបស់បេក្ខជន:
វីដេអូរបស់បេក្ខជន:
ប្រតិចារិកនៃវីដេអូ:
អាសយដ្ឋានផ្ញើសំបុត្រ:

Mitch O'Farrell
ចាក់វីដេអូ
មើលប្រតិចារិក
658 Larchmont Blvd.
Los Angeles, CA 90004
(818) 359-5536
ដូចគ្នា
ដូចគ្នា
mitchofarrell2022.com
info@mitchofarrell2022.com

ទូរស័ព្ទពេលថ្ងៃ:
អាសយដ្ឋានទីស្នាក់ការធ្វើយុទ្ធនាការ:
លេខទូរស័ព្ទរបស់ទីស្នាក់ការធ្វើយុទ្ធនាការ:
អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:

អ្នកតំណាងបេក្ខជន:
លេខទូរស័ព្ទរបស់អ្នកតំណាង:

Orrin Evans
(818) 359-5536

ការបោះឆ្នោតសម្រាប់ក្រុង LOS ANGELES

KHM

ការតែងតាំងការបោះឆ្នោតបឋម

ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ 2022

ឈ្មោះរបស់បេក្ខជន:

វិទេអូរបស់បេក្ខជន:

ប្រតិចារិកនៃវិទេអូ:

អាសយដ្ឋានធ្វើសំបុត្រ:

Steve Johnson

គ្មានវិទេអូផ្តល់ជូន

គ្មានប្រតិចារិក

249 E. Ocean Blvd., # 670

Long Beach, CA 90802

(323) 397-6679

ដូចគ្នា

stevejohnsoncd13.com

ទូរស័ព្ទពេលថ្ងៃ:

លេខទូរស័ព្ទរបស់ទីស្នាក់ការធ្វើយុទ្ធនាការ:

អាសយដ្ឋានគេហទំព័រ:

អ្នកតំណាងបេក្ខជន:

លេខទូរស័ព្ទរបស់អ្នកតំណាង:

Karen Roseberry

(661) 618-5719

ការបោះឆ្នោតសម្រាប់ក្រុង LOS ANGELES

KHM

ការតែងតាំងការបោះឆ្នោតបឋម

ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ 2022

សមាជិកនៃក្រុមប្រឹក្សា, មណ្ឌលលេខ ១៥

ឈ្មោះរបស់បេក្ខជន:
វីដេអូរបស់បេក្ខជន:
ប្រតិចារិកនៃវីដេអូ:
អាសយដ្ឋានផ្ញើសំបុត្រ:

ទូរស័ព្ទពេលថ្ងៃ:
អាសយដ្ឋានទីស្នាក់ការឆ្នើយុទ្ធនាការ:
លេខទូរស័ព្ទរបស់ទីស្នាក់ការឆ្នើយុទ្ធនាការ:
លេខទូរសាររបស់ទីស្នាក់ការឆ្នើយុទ្ធនាការ:
អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:
អ្នកតំណាងបេក្ខជន:
លេខទូរស័ព្ទរបស់អ្នកតំណាង:

Danielle Sandoval
គ្មានវីដេអូផ្តល់ជូន
គ្មានប្រតិចារិក
612 N. Avalon Blvd.
Wilmington, CA 90744
(310) 872-3928
ដូចគ្នា
ដូចគ្នា
ដូចគ្នា
sandoval4la.com
info@sandoval4la.com
Joseph Ramirez
(424) 757-2563

ឈ្មោះរបស់បេក្ខជន:
វីដេអូរបស់បេក្ខជន:
ប្រតិចារិកនៃវីដេអូ:
អាសយដ្ឋានគេហទំព័រ:

Anthony Santich
គ្មានវីដេអូផ្តល់ជូន
គ្មានប្រតិចារិក
anthonysantich.com

ឈ្មោះរបស់បេក្ខជន:
វីដេអូរបស់បេក្ខជន:
ប្រតិចារិកនៃវីដេអូ:
អាសយដ្ឋានផ្ញើសំបុត្រ:

ទូរស័ព្ទពេលថ្ងៃ:
អាសយដ្ឋានទីស្នាក់ការឆ្នើយុទ្ធនាការ:
លេខទូរស័ព្ទរបស់ទីស្នាក់ការឆ្នើយុទ្ធនាការ:
អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:
អ្នកតំណាងបេក្ខជន:
លេខទូរស័ព្ទរបស់អ្នកតំណាង:

Bryant Odega
ចាក់វីដេអូ
មើលប្រតិចារិក
333 W. San Carlos, #600
San Jose, CA 95110
(408) 591-5340
ដូចគ្នា
ដូចគ្នា
odegaforla.com
us@odegaforla.com
Jordan Eldridge
(408) 591-5340

ឈ្មោះរបស់បេក្ខជន:
វីដេអូរបស់បេក្ខជន:
ប្រតិចារិកនៃវីដេអូ:
អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:

Tim McOsker
គ្មានវីដេអូផ្តល់ជូន
គ្មានប្រតិចារិក
timmcosker.com
info@timmcosker.com

ការបោះឆ្នោតសម្រាប់ក្រុង LOS ANGELES

KHM

ការតែងតាំងការបោះឆ្នោតបឋម

ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ 2022

សមាជិកនៃគណៈកម្មការអប់រំ, មណ្ឌលលេខ ២

ឈ្មោះរបស់បេក្ខជន:
វីដេអូរបស់បេក្ខជន:
ប្រតិចារិកនៃវីដេអូ:
ទូរស័ព្ទពេលថ្ងៃ:
លេខទូរស័ព្ទរបស់ទីស្នាក់ការធ្វើយុទ្ធនាការ:
អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:

Miguel Angel Segura
ចាក់វីដេអូ
មើលប្រតិចារិក
(626) 488-9191
ដូចគ្នា
seguraforlausd.com
segura4lausdbd2@gmail.com

ឈ្មោះរបស់បេក្ខជន:
វីដេអូរបស់បេក្ខជន:
ប្រតិចារិកនៃវីដេអូ:
អាសយដ្ឋានធ្វើសំបុត្រ:

Rocío Rivas
ចាក់វីដេអូ
មើលប្រតិចារិក
4734 Baltimore St.
Los Angeles, CA 90042
drivasforschoolboard.com
drivasforschoolboard@gmail.com

អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:
អ្នកតំណាងបេក្ខជន:
លេខទូរស័ព្ទរបស់អ្នកតំណាង:

Andrew Jiang
(213) 806-0568

ឈ្មោះរបស់បេក្ខជន:
វីដេអូរបស់បេក្ខជន:
ប្រតិចារិកនៃវីដេអូ:
អាសយដ្ឋានធ្វើសំបុត្រ:

Maria Brenes
ចាក់វីដេអូ
មើលប្រតិចារិក
777 S. Figueroa St., #4050
Los Angeles, CA 90017
mariaforlaschools.com
mariabrenes4lausdschoolboard@gmail.com

អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:
អ្នកតំណាងបេក្ខជន:
លេខទូរស័ព្ទរបស់អ្នកតំណាង:

Jessica Panduro
(323) 802-8735

ឈ្មោះរបស់បេក្ខជន:
វីដេអូរបស់បេក្ខជន:
ប្រតិចារិកនៃវីដេអូ:
អាសយដ្ឋានធ្វើសំបុត្រ:

Erica Vilardi-Espinosa
ចាក់វីដេអូ
មើលប្រតិចារិក
4023 Tracy St.
Los Angeles, CA 90027
(818) 649-9111
ericaforschoolboard.com
ericaforschoolboard2022@gmail.com

ទូរស័ព្ទពេលថ្ងៃ:
អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:

សមាជិកនៃគណៈកម្មការអប់រំ, មណ្ឌលលេខ ៤

ឈ្មោះរបស់បេក្ខជន:
វិទេអូរបស់បេក្ខជន:
ប្រតិចារិកនៃវិទេអូ:
ទូរស័ព្ទពេលថ្ងៃ:
លេខទូរស័ព្ទរបស់ទីស្នាក់ការធ្វើយុទ្ធនាការ:

Tracey Schroeder
គ្មានវិទេអូផ្តល់ជូន
គ្មានប្រតិចារិក
(818) 213-1194
ដូចគ្នា

ឈ្មោះរបស់បេក្ខជន:
វិទេអូរបស់បេក្ខជន:
ប្រតិចារិកនៃវិទេអូ:

Gentile Barkhordarian
គ្មានវិទេអូផ្តល់ជូន
គ្មានប្រតិចារិក

ឈ្មោះរបស់បេក្ខជន:
វិទេអូរបស់បេក្ខជន:
ប្រតិចារិកនៃវិទេអូ:
អាសយដ្ឋានផ្ទះសំបុត្រ:

Nick Melvoin
គ្មានវិទេអូផ្តល់ជូន
គ្មានប្រតិចារិក
1787 Tribute Rd., Ste. K
Sacramento, CA 95815

ទូរស័ព្ទពេលថ្ងៃ:
អាសយដ្ឋានទីស្នាក់ការធ្វើយុទ្ធនាការ:
លេខទូរស័ព្ទរបស់ទីស្នាក់ការធ្វើយុទ្ធនាការ:
អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:
អ្នកតំណាងបេក្ខជន:
លេខទូរស័ព្ទរបស់អ្នកតំណាង:

(323) 379-2017
ដូចគ្នា
ដូចគ្នា
nickmelvoin.com
info@nickmelvoin.com
Samuel Lawrence
(310) 384-1873

ការបោះឆ្នោតសម្រាប់ក្រុង LOS ANGELES

KHM

ការតែងតាំងការបោះឆ្នោតបឋម

ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ 2022

សមាជិកនៃគណៈកម្មការអប់រំ, មណ្ឌលលេខ ៦

ឈ្មោះរបស់បេក្ខជន:
វិទេអូរបស់បេក្ខជន:
ប្រតិចារិកនៃវិទេអូ:
អាសយដ្ឋានគេហទំព័រ:

Kelly Gonez
គ្មានវិទេអូផ្តល់ជូន
គ្មានប្រតិចារិក
kellygonez.com

ឈ្មោះរបស់បេក្ខជន:
វិទេអូរបស់បេក្ខជន:
ប្រតិចារិកនៃវិទេអូ:
អាសយដ្ឋានផ្ញើសំបុត្រ:

Marvin A. Rodriguez
ចាក់វិទេអូ
មើលប្រតិចារិក
9504 Roslyndale Ave.
Arleta, CA 91331
(818) 825-9142
ដូចគ្នា
ដូចគ្នា
marvinrodriguez2022.com
rodriguez.marvin2022@gmail.com
Janette Rodriguez
(818) 399-6546

ទូរស័ព្ទពេលថ្ងៃ:
អាសយដ្ឋានទីស្នាក់ការធ្វើយុទ្ធនាការ:
លេខទូរស័ព្ទរបស់ទីស្នាក់ការធ្វើយុទ្ធនាការ:
អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:
អ្នកតំណាងបេក្ខជន:
លេខទូរស័ព្ទរបស់អ្នកតំណាង:

ឈ្មោះរបស់បេក្ខជន:
វិទេអូរបស់បេក្ខជន:
ប្រតិចារិកនៃវិទេអូ:
អាសយដ្ឋានផ្ញើសំបុត្រ:

Jess Arana
គ្មានវិទេអូផ្តល់ជូន
គ្មានប្រតិចារិក
1 W. Manchester Blvd., #700
Inglewood, CA 90301
(818) 442-7970
ដូចគ្នា
(310) 817-6679
(310) 672-6679
jesus-arana.com
coachjessarana@gmail.com
Michelle Sanders
(310) 817-6679

ទូរស័ព្ទពេលថ្ងៃ:
អាសយដ្ឋានទីស្នាក់ការធ្វើយុទ្ធនាការ:
លេខទូរស័ព្ទរបស់ទីស្នាក់ការធ្វើយុទ្ធនាការ:
លេខទូរសាររបស់ទីស្នាក់ការធ្វើយុទ្ធនាការ:
អាសយដ្ឋានគេហទំព័រ:
អាសយដ្ឋានអ៊ីមែល:
អ្នកតំណាងបេក្ខជន:
លេខទូរស័ព្ទរបស់អ្នកតំណាង: